

A・B・C・D・E・F

技能実習生の履歴書

ប្រវត្តិរូបសង្ខេបរបស់សិក្ខាកាមហ្វឹកហ្វឺនជំនាញ

年 月 日 作成
ធ្វើនៅ ឆ្នាំ ខែ ថ្ងៃទី

① 氏名 ឈ្មោះ:	ローマ字 អក្សរឡាតាំង		② 性別 ភេទ	男・女 ប្រុស・ស្រី
	漢字 អក្សរខាន់ដឺ		③ 配偶者 ប្តី/ប្រពន្ធ	有・無 មាន・គ្មាន
④ 国籍(国又は地域) សញ្ជាតិ(ប្រទេសឬតំបន់)			⑤ 母国語 ភាសាកំណើត	語 ភាសា
⑥ 生年月日 ថ្ងៃខែឆ្នាំកំណើត		年 月 日 ឆ្នាំ ខែ ថ្ងៃទី	(歳) (អាយុ ឆ្នាំ)	
⑦ 現住所 អាសយដ្ឋាន				
⑧ 学歴 ប្រវត្តិសិក្សា	期間 រយៈពេល		学校名 ឈ្មោះសាលា	
	~			
	~			
⑨ 職歴 ប្រវត្តិការងារ	期間 រយៈពេល		就職先名(職種) ឈ្មោះកន្លែងធ្វើការ (ប្រភេទការងារ)	
	~		()	
	~		()	
	~		()	
	~		()	
⑩ 修得等をしようとする技能等に係る職歴 ប្រវត្តិការងារទាក់ទងនឹងជំនាញដែលនឹងទទួលនៅប្រទេសជប៉ុន	職 年 ឆ្នាំ		⑪ 母国語以外の語学力 កម្រិតភាសាក្រៅពីភាសាកំណើត	日本語(水準 :) ភាសាជប៉ុន (កម្រិត)
	職 年 ឆ្នាំ			英語 (水準 :) ភាសាអង់គ្លេស(កម្រិត) その他 () ភាសាផ្សេងទៀត(កម្រិត)

<p>⑫ 訪日経験 បទពិសោធន៍ទៅប្រទេសជប៉ុន</p>	<p>有 (~) ・ 無 មាន(~) ・ គ្មាន</p> <p><input type="checkbox"/> 外国人建設・造船就労者受入事業により本邦で就労したことがある場合 ប្រសិនបើអ្នកធ្លាប់ធ្វើការនៅប្រទេសជប៉ុន តាមរយៈគម្រោងទទួលយកជនបរទេស មកធ្វើការផ្នែកសំណង់ ឬ ផ្នែកសាងសង់នាវា 第2号技能実習終了後の帰国期間 (年 月 日 ~ 年 月 日) រយៈពេលត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពេលបញ្ចប់ការងារជាសិក្ខាកាមហ្វឹកហ្វឺន ជំនាញប្រភេទ២ (ឆ្នាំ ខែ ថ្ងៃទី ~ ឆ្នាំ ខែ ថ្ងៃទី) 建設・造船就労終了後の帰国期間 (年 月 日 ~ 年 月 日) រយៈពេលត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពេលបញ្ចប់ការងារផ្នែកសំណង់ ឬ ផ្នែកសាង សង់នាវា (ឆ្នាំ ខែ ថ្ងៃទី ~ ឆ្នាំ ខែ ថ្ងៃទី)</p> <p><input type="checkbox"/> 経済連携協定(EPA)に基づく看護師候補者・介護福祉士候補者受入事業によ り本邦で就労したことがある場合 ប្រសិនបើអ្នកធ្លាប់ធ្វើការនៅប្រទេសជប៉ុន តាមរយៈគម្រោងទទួលយកបេក្ខជនគិលា នុបដ្ឋាយិកា ឬ បេក្ខជនថែទាំមនុស្សចាស់ជរាឬពិការ ដោយផ្អែកលើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ច(EPA) 看護師候補者・介護福祉士候補者としての活動終了後の帰国期間 រយៈពេលត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពេលបញ្ចប់សកម្មភាពជាបេក្ខជនគិលា នុបដ្ឋាយិកា ឬ បេក្ខជនថែទាំមនុស្សចាស់ជរាឬពិការ (年 月 日 ~ 年 月 日) (ឆ្នាំ ខែ ថ្ងៃទី ~ ឆ្នាំ ខែ ថ្ងៃទី)</p>
<p>⑬ 技能実習経験及 びその区分 បទពិសោធន៍ជាសិក្ខាកាមហ្វឹ កហ្វឺនជំនាញនិងចំណាត់ថ្នាក់</p>	<p>有 (~) ・ 無 មាន(~) ・ គ្មាន</p> <p><input type="checkbox"/> A(第1号企業単独型技能実習) (សិក្ខាកាមហ្វឹកហ្វឺនជំនាញប្រភេទគ្រប់គ្រង ដោយសហគ្រាសតែឯង ប្រភេទ១)</p> <p><input type="checkbox"/> B(第2号企業単独型技能実習) (សិក្ខាកាមហ្វឹកហ្វឺនជំនាញប្រភេទគ្រប់គ្រង ដោយសហគ្រាសតែឯង ប្រភេទ២)</p> <p><input type="checkbox"/> C(第3号企業単独型技能実習) (សិក្ខាកាមហ្វឹកហ្វឺនជំនាញប្រភេទគ្រប់គ្រង ដោយសហគ្រាសតែឯង ប្រភេទ៣)</p> <p><input type="checkbox"/> D(第1号団体監理型技能実習) (សិក្ខាកាមហ្វឹកហ្វឺនជំនាញប្រភេទគ្រប់គ្រង ដោយអង្គការ ប្រភេទ១)</p> <p><input type="checkbox"/> E(第2号団体監理型技能実習) (សិក្ខាកាមហ្វឹកហ្វឺនជំនាញប្រភេទគ្រប់គ្រង ដោយអង្គការ ប្រភេទ២)</p> <p><input type="checkbox"/> F(第3号団体監理型技能実習) (សិក្ខាកាមហ្វឹកហ្វឺនជំនាញប្រភេទគ្រប់គ្រង ដោយអង្គការ ប្រភេទ៣)</p>
<p>⑭ 過去の在留資格 認定証明書不交 付の有無 ស្ថានភាពនៃការបដិ សេធមិនចេញប័ណ្ណអនុញ្ញាត ផ្តល់ លក្ខណៈសម្បត្តិរស់នៅនៅជ ប៉ុនពីមុនៗ</p>	<p>有 () ・ 無 មាន(~) ・ គ្មាន</p>
<p>⑮ その他 ផ្សេងៗ</p>	
<p>⑯ 技能実習生の署 名 ហត្ថលេខាសិក្ខាកាមហ្វឹកហ្វឺន ជំនាញ</p>	

(注意)

① は、ローマ字で旅券(未発給の場合、発給申請において用いるもの)と同一の氏名を記載するほか、漢字の氏名がある場合にはローマ字の氏名と併せて、漢字の氏名も記載すること。

(សំគាល់)

ចំពោះចំណុចទី ① សូមបំពេញឈ្មោះជាអក្សរឡាតាំងដូចទៅនឹងឈ្មោះក្នុងលិខិតឆ្លងដែន (ក្នុងករណីមិនទាន់មានលិខិតឆ្លងដែនទេ សូមបំពេញដូចគ្នាទៅនឹងឈ្មោះដែលបានដាក់ពាក្យសុំលិខិតឆ្លងដែន) បើមានឈ្មោះជាអក្សរខ្មែរ សូមបំពេញឈ្មោះជាអក្សរខ្មែរដើមបន្ថែម។